

របាយការណ៍ប្រចាំឆ្នាំ២០១៧ របស់នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ

I. ស្ថានភាពមន្ត្រីរាជការ ៖

នាយកដ្ឋានផ្គត់ផ្គង់និងហិរញ្ញវត្ថុមានមន្ត្រីរាជការសរុបចំនួន ៤៤នាក់ ក្នុងនោះមានប្រុស ចំនួន២១នាក់ ស្រីចំនួន ២៣នាក់ ហើយបានបែងចែកនិងប្រគល់ការងារដឹកនាំគ្រប់គ្រងតាមសមត្ថភាពនិងមុខជំនាញរបស់មន្ត្រីរាជការម្នាក់ៗ ដូចខាងក្រោម ៖

- ថ្នាក់ដឹកនាំនាយកដ្ឋានមាន ៖ ប្រធាន ០១រូប និងអនុប្រធាន ០៦រូបជាជំនួយការ
- ថ្នាក់ដឹកនាំការិយាល័យមាន ០៤ការិយាល័យគឺ ៖
 - ការិយាល័យរដ្ឋបាលមាន៖ ប្រធាន០១រូប អនុប្រធាន០៣រូប មន្ត្រី ០៣រូប
 - ការិយាល័យគណនេយ្យមាន៖ ប្រធាន០១រូប អនុប្រធាន០៤រូប មន្ត្រី ០៤រូប
 - ការិយាល័យហិរញ្ញវត្ថុមាន៖ ប្រធាន០១រូប អនុប្រធាន០៤រូប មន្ត្រី ០៩រូប
 - ការិយាល័យសំភារៈមាន៖ ប្រធាន០១រូប អនុប្រធាន០៤រូប មន្ត្រី ០២រូប

II. លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៧ ៖

1. ការិយាល័យរដ្ឋបាល

- ទទួលបានលិខិតពីបណ្តាអង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ពីបណ្តាស្ថាប័នអន្តរក្រសួង ដើម្បីធ្វើការដោះស្រាយតាមមុខការបានចំនួន ១១៣ច្បាប់
- ធ្វើលិខិតទៅទំនាក់ទំនងការងារជាមួយបណ្តាអង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត និង បណ្តាអន្តរក្រសួង ដើម្បីធ្វើការដោះស្រាយតាមមុខការបានចំនួន ៧១៧ច្បាប់។
- ទទួលបានមន្ត្រីប្រឡងជាប់ឆ្នាំ២០១៧ចំនួន ៣រូប
- ទទួលបានមន្ត្រីផ្ទេរចូលពីមន្ទីរចំនួន ១រូប
- នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុបានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលនៃការ អនុវត្តថវិកាមុខវិធីនៅខេត្តព្រះសីហនុមានសិក្ខាកាមចូលរួមចំនួន ១៦៥នាក់ ស្រ្តីចំនួន ៤នាក់ កាល ពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៧ ។
- នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុបានបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃអនុវត្តថវិកាមុខវិធីនៅខេត្តសៀមរាប មានសិក្ខាកាមចូលរួមចំនួន ១៦៥នាក់ ស្រ្តីចំនួន ៩៤នាក់ កាល ពីថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៧ ។

2. ការិយាល័យហិរញ្ញវត្ថុ

លើកគម្រោងថវិកាតាមជំពូក គណនីអនុគណនីសម្រាប់កិច្ចដំណើរការក្នុងការអភិវឌ្ឍន៍របស់ក្រសួងក៏ដូចជា បណ្តាអង្គភាពនិងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តចំណុះក្រសួងនូវថវិកាមុខវិធី និងមិនមែនមុខវិធីជំពូក 60-61-64-63 និងជំពូក 65 ចំនួន 267,621,196,000 ហើយអនុវត្តសម្រេចបានក្នុងឆ្នាំ២០១៧ កន្លងមកមានដូចក្នុងតារាងជូន ជ្រាបខាងក្រោម៖

ជំពូក	បរិយាយ	ថវិកាអនុម័ត	អនុវត្តជាក់ស្តែង	ប្រៀបធៀប	ផ្សេងៗ
	សរុបរួមចំណាយថវិកាក្រសួង(ក+ខ)	267,621,196,000	257,401,658,762	96,18%	
	ក-ចំណាយចរន្ត	117,621,196,000	113,166,581,553	96,21%	
60	ការទិញ	11,057,500,000	9,719,838,200	87,90%	

61	សេវាខាងក្រៅ	97,122,620,000	94,420,764,317	97,22%	
64	បន្ទុកបុកលិក	9,202,076,000	8,836,649,036	96,03%	
63	ពន្ធ និងអាករ	150,000,000	100,330,000	66,89%	
65	ឧបត្ថម្ភធន	89,000,000	89,000,000	100,00%	
ខ-ចំណាយមូលធន		150,000,000,000	144,235,077,209	96,16%	
	អចលកម្មរូបិ	150,000,000,000	144,235,077,209	96,16%	

3. ការិយាល័យគណនេយ្យ

ទូទាត់ឯកសារតាមជំពូក គណនីអនុគណនីសម្រាប់កិច្ចដំណើរការក្នុងការអភិវឌ្ឍន៍របស់ក្រសួងក៏ដូចជាបណ្តាអង្គភាព និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តដូចខាងក្រោម៖

ជំពូក	បរិយាយ	ថវិកាអនុម័ត	អនុវត្តជាក់ស្តែង	ប្រៀបធៀប	ផ្សេងៗ
សរុបរួមចំណាយថវិកាក្រសួង(ក+ខ)		267,621,196,000	257,401,658,762	96,18%	
ក-ចំណាយចរន្ត		117,621,196,000	113,166,581,553	96,21%	
60	ការទិញ	11,057,500,000	9,719,838,200	87,90%	
61	សេវាខាងក្រៅ	97,122,620,000	94,420,764,317	97,22%	
64	បន្ទុកបុកលិក	9,202,076,000	8,836,649,036	96,03%	
63	ពន្ធ និងអាករ	150,000,000	100,330,000	66,89%	
65	ឧបត្ថម្ភធន	89,000,000	89,000,000	100,00%	
ខ-ចំណាយមូលធន		150,000,000,000	144,235,077,209	96,16%	
	អចលកម្មរូបិ	150,000,000,000	144,235,077,209	96,16%	

4. ការិយាល័យសំគារ និងបរិក្ខារ

- បើកសម្ភារៈការិយាល័យជូនថ្នាក់ដឹកនាំ និងតាមនាយកដ្ឋានប្រើប្រាស់បានទាន់ពេល
- ទទួលប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់ បើកផ្តល់ជូនដល់បណ្តាអង្គភាព និងមន្ត្រីរាជការប្រើប្រាស់ក្នុងការងារចុះបំពេញបេសកកម្ម និងបំរើការរដ្ឋបាលផ្សេងៗដូចមានតារាងជូនជ្រាបខាងក្រោម៖

បរិយាយ	បរិមាណប្រេងឥន្ធនៈ(លីត្រ)			ផ្សេងៗ
	EA	DO	MO	
សមតុល្យដើមគ្រា	2,645	12,210	0	
បញ្ចូលក្នុងគ្រា	270,829	178,520	0	
សរុប	273,524	190,730	0	
បញ្ចេញប្រើប្រាស់ក្នុងឆ្នាំ២០១៧	245,005	178,970	0	
សរុបប្រេងទេវសរស	28,519	11,760	0	

